



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ: ១១៩.....សហវ. ក្របក.

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨

ប្រកាស

ស្តីពី

និមន្តិធានា

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៧០២ / ១២២ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០២ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩២ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ១៨ ចុះថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០៧០៧ / ០១៧ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណូមពរការងារចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.-

រដ្ឋបាលគយអាចតម្រូវឱ្យតម្កល់នូវនិមន្តិធានា ដើម្បីធានានូវការបង់ពន្ធ និងអាករ ឬដើម្បីធានាថាប្រតិវេទន៍ករ និងកាតីទទួលខុសត្រូវផ្សេងទៀតបំពេញនូវ



Ra

កាតព្វកិច្ចតាមនីតិវិធីគយ ឬការអនុវត្តច្បាប់ផ្សេងទៀត ស្របតាមបញ្ញត្តិមាត្រា ៤១ នៃច្បាប់ស្តីពីគយ ។

ប្រការ ២.-

និមុត្តិធានាអាចតម្រូវឱ្យតម្កល់ក្នុងកាលៈទេសៈដូចតទៅ ៖

- ការយកទំនិញចេញពីគយមុនពេលបង់ពន្ធ និងអាករ
- ចរាចរទំនិញក្នុងរង្វង់ ឬច្រកកាត់ដែនគយក្រោមរបបឆ្លងកាត់
- ការប្រកបជុំវិញជាដើមសារគយ ប្រតិបត្តិករភណ្ឌាគារគយមានដែនកំណត់ និងប្រតិបត្តិករទឹកនៃសន្និធិគយបណ្តោះអាសន្ន
- ការនាំចូល និងនាំចេញទំនិញជាបណ្តោះអាសន្ន
- ការយកទំនិញចេញពីគយ ដោយរង់ចាំសេចក្តីសម្រេចលើការតវ៉ា ឬលើទំនិញដែលត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន
- កាលៈទេសៈផ្សេងទៀតតាមដែលអាចតម្រូវដោយរដ្ឋបាលគយ ។

ប្រការ ៣.-

និមុត្តិធានាអាចមានទម្រង់ជា ៖

- សាច់ប្រាក់ ឬមូលប្បទានប័ត្រដែលមានការបញ្ជាក់ពីធនាគារ
- ប័ណ្ណធានា ឬនិមុត្តិធានា ដែលចេញ ដោយធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ឬស្ថាប័នរដ្ឋ និងលិខិតុបករណ៍តាមទម្រង់ផ្សេងទៀតនៃនិមុត្តិធានាដែលមានការយល់ព្រមពីនាយកទីចាត់ការគយ និងរដ្ឋាករ ។

ប្រការ ៤.-

និមុត្តិធានាក្រោមបញ្ញត្តិនៃប្រកាសនេះ អាចត្រូវប្រើប្រាស់ម្តង ឬច្រើនដងជាបន្តបន្ទាប់ ។ និមុត្តិធានាដែលប្រើប្រាស់ច្រើនដងជាបន្តបន្ទាប់មានន័យថា និមុត្តិធានាដែលត្រូវបានតម្កល់តាមទម្រង់ និងចំនួនទឹកប្រាក់មួយដែលអាចប្រើប្រាស់បានតាមពីរបៀប ៖



Ra

- ទឹកប្រាក់នៃនិមុត្តិធានាត្រូវបានកាត់បន្ថយរាល់ពេលបង់ពន្ធ និងអាករ
នាំចូលម្តងៗ រហូតដល់អស់ទឹកប្រាក់នេះ

- ទឹកប្រាក់នៃនិមុត្តិធានារក្សាដដែលដោយមិនកំណត់ពេលវេលាមួយ
ហើយរាល់ពេលបង់ពន្ធ និងអាករនាំចូលពុំមានការកាត់បន្ថយនូវទឹកប្រាក់នេះទេ ។
និមុត្តិធានាដូចនេះ ជាការធានាជាប់លាប់មួយហើយប្រើប្រាស់សម្រាប់ប្រតិបត្តិការ
ដែលមានលក្ខណៈបន្ត ដូចជា ការប្រកបធុរកិច្ចជាជើងសារគយ ប្រតិបត្តិករ
កណ្តាគារគយមានដែនកំណត់ ប្រតិបត្តិករទឹកថ្លៃសន្និគយបណ្តោះអាសន្ន
ការដឹកជញ្ជូនទំនិញក្រោមការគ្រប់គ្រងរបស់គយ និងនីតិវិធីគយផ្សេងទៀតដែល
ពន្ធ និងអាករត្រូវបានព្យួរ ។

ប្រការ ៥.-

ទឹកប្រាក់និមុត្តិធានាដែលតម្រូវសម្រាប់កាលៈទេសៈនីមួយៗ ត្រូវជាទឹក
ប្រាក់ដែលគ្រប់គ្រាន់សម្រាប់ធានាកាតព្វកិច្ចពន្ធ និងអាករ ។ នាយកទីចាត់ការគយ
និងរដ្ឋាករអាចអនុញ្ញាតឱ្យតម្កល់ទឹកប្រាក់និមុត្តិធានាទាបជាង ដោយផ្អែកលើការ
វាយតម្លៃហានិភ័យដល់បុគ្គលនានាដែលមានកម្រិតអនុលោមភាពល្អ ឬជាអ្នកប្រើ
ប្រាស់នូវនីតិវិធីនិមុត្តិធានាបានប្រក្រតី និងត្រឹមត្រូវ ។ ទឹកប្រាក់និមុត្តិធានាត្រូវបាន
គ្រប់គ្រងឃ្លាំមើល និងអាចត្រូវបានកែប្រែដោយរដ្ឋបាលគយ ។

ប្រការ ៦.-

នាយកទីចាត់ការគយ និងរដ្ឋាករ អាចលើកលែងការតម្រូវឱ្យតម្កល់
និមុត្តិធានាសម្រាប់ប្រតិបត្តិការនានាដែលធ្វើឡើងដោយស្ថាប័នរដ្ឋ ឬក្នុងស្ថានភាព
ដែលយល់ថាកាតព្វកិច្ចដែលតម្រូវនានាងាយនឹងបំពេញបាន ឬមានហានិភ័យលើ
ចំណូលទាប ។

ប្រការ ៧.-

ក្នុងករណីដែលនិមុត្តិធានាត្រូវបានផ្តល់ដើម្បីធានាលើការនាំចេញ និង
ការនាំចេញទៅវិញនៃទំនិញ នាយកទីចាត់ការគយ និងរដ្ឋាករអាចដោះបន្ទុកនៃ
និមុត្តិធានា នៅពេលដែលមានសំអាងថា ទំនិញត្រូវបាននាំចេញ ។ សំអាងនេះ រាប់



Pa

បញ្ចូលនូវ ប្រតិវេទន៍គយនាំចេញដែលមានបញ្ជាក់ទទួលស្គាល់ពីមន្ត្រីគយមាន
សមត្ថកិច្ច ឬប្រតិវេទន៍គយនាំចូលដែលមានបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមាន
សមត្ថកិច្ចនៃប្រទេសនាំចូល ។ តាមសំណើរបស់ពួកគេ នាយកទីចាត់ការគយ និង
រដ្ឋាករអាចទទួលយកនូវឯកសារផ្សេងទៀតទុកជាសំអាងនៃការនាំចេញ ដែលរួម
មានឯកសារដឹកជញ្ជូន និងវិញ្ញាបនបត្ររបស់មន្ត្រីមានសមត្ថកិច្ចនៃប្រទេសនាំចូល
ដែលបញ្ជាក់ថា ទំនិញត្រូវបាននាំចូលប្រទេសនោះ ។

ប្រការ ៨ .-

ប្រសិនបើលក្ខខណ្ឌនិមុត្តិធានាពុំត្រូវបានបំពេញនោះ រដ្ឋបាលគយត្រូវ
អនុវត្តដូចខាងក្រោម ៖

- ក្នុងករណីដែលមានការធានាជាសាច់ប្រាក់ ឬមូលប្បទានប័ត្រ រដ្ឋបាល
គយត្រូវរក្សាទុកមួយផ្នែកនៃនិមុត្តិធានាដែលគ្រប់គ្រាន់សម្រាប់ការបង់ពន្ធនិងអាករ
- ក្នុងករណីដែលមានការធានាជា លិខិតធានារបស់ធនាគារឬប័ណ្ណធានា
ពីធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ឬស្ថាប័នរដ្ឋនោះ រដ្ឋបាលគយត្រូវចាត់វិធានការ
សមស្របដើម្បីប្រមូលពីបុគ្គលដែលទទួលបាននូវការធានា ។ ប្រសិនបើពុំអាច
ប្រមូលពន្ធ និងអាករបាន រដ្ឋបាលគយត្រូវទាមទារទៅអ្នកចេញប័ណ្ណធានា ឬ
ធនាគារពាក់ព័ន្ធដែលចេញការធានាឱ្យបញ្ចេញទឹកប្រាក់សម្រាប់បង់ពន្ធ និងអាករ។
ច្បាប់ចម្លងនៃការទាមទារនេះ មួយច្បាប់ត្រូវផ្តល់ជូនបុគ្គលដែលទទួលបាននូវការ
ធានា ។
- ក្នុងករណីដែលមានការធានាជាទម្រង់ផ្សេងទៀត រូបវន្តបុគ្គលដែល
ទទួលខុសត្រូវចេញការធានា ត្រូវបង់ពន្ធ និងអាករជាបន្ទាន់ ។ ប្រសិនបើពុំអាចបង់
បាន រដ្ឋបាលគយត្រូវទាមទារទៅអ្នកចេញការធានាឱ្យបង់ពន្ធ និងអាករ ។

ប្រការ ៩.-

រដ្ឋបាលគយត្រូវដោះបន្ទុកនិមុត្តិធានា ឱ្យបានឆាប់តាមដែលអាចធ្វើទៅ
បាន ក្រោយពេលដែលមន្ត្រីគយមានសមត្ថកិច្ចពិនិត្យឃើញថា កាតព្វកិច្ចនានានៃ
និមុត្តិធានាត្រូវបានបំពេញរួចរាល់ រាប់បញ្ចូលទាំងការបង់ពន្ធ និងអាករ។



ប្រការ ១០.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ ត្រូវចាត់ទុក
ជានិរាករណ៍។

ប្រការ ១១ .-

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកទីចាត់ការគយ និងរដ្ឋាករ
អគ្គលេខាធិការ នាយកខុទ្ទកាល័យ ប្រធាននាយកដ្ឋាន និងអង្គភាពនានាក្រោម
ឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបុគ្គល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត
ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខា
នេះតទៅ។ *℞*

ចម្លងជូន ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី
តេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា
- ទីស្តីការគណៈរដ្ឋមន្ត្រី “ដើម្បីជូនជ្រាប”
- ទីចាត់ការគយ និងរដ្ឋាករ
- ដូចប្រការ ១១
- សភាពាណិជ្ជកម្មកម្ពុជា
- “ដើម្បីសហការផ្សព្វផ្សាយ និងអនុវត្ត”
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៗ


គាត ឈន់